

គោលការណ៍ណែនាំអំពីកម្រិតនៃភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ (FEDERAL POVERTY LEVEL, FPL)

បើទោះបីជាអ្នកមានធានារ៉ាប់រងសុខភាព ក៏អ្នកអាចមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុ ដោយផ្អែកលើប្រាក់ចំណូល និងទំហំគ្រួសាររបស់អ្នកសម្រាប់ផ្នែកទទួលបានសេវាសង្គមនៃក្រុមប្រឹក្សានេះ។ ជំនួយហិរញ្ញវត្ថុត្រូវបានប្រគល់ឱ្យអ្នកជំងឺ/អ្នកធានា ដែលមានប្រាក់ចំណូលសរុបក្នុងគ្រួសារធ្លាក់ចុះ នៅក្នុងចន្លោះជាក់លាក់នៃ FPL ។

- សម្រាប់កាលបរិច្ឆេទនៃសេវាកម្មមុនថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022:**

- គិតថ្លៃសេវាពេញរហូតដល់ 300% នៃ FPL នឹងបានកែសម្រួលសម្រាប់ទំហំគ្រួសារ។

កម្រិតនៃភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ	ជំនួយហិរញ្ញវត្ថុ %	ការទទួលបានសេវាសង្គម
0% - 300%	100%	0%

- សម្រាប់កាលបរិច្ឆេទនៃសេវាកម្មនៅ ឬក្រោយថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022:**

- គិតថ្លៃសេវាពេញរហូតដល់ 300% នៃ FPL នឹងបានកែសម្រួលសម្រាប់ទំហំគ្រួសារ។
 - ការផ្តល់ជូនតាមផ្នែក 301% - 400% នៃ FPL នឹងបានកែសម្រួលសម្រាប់ទំហំគ្រួសារ ដោយផ្អែកលើថ្លៃចេញពីមន្ទីរពេទ្យ >= ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 ។

កម្រិតនៃភាពក្រីក្ររបស់រដ្ឋាភិបាលសហព័ន្ធ	ជំនួយហិរញ្ញវត្ថុ %	ការទទួលបានសេវាសង្គម
0% - 300%	100%	0%
301 - 350%	75%	25%
351 - 400%	50%	50%

ទំហំគ្រួសារដែលមានគ្នាច្រើនជាងម្នាក់ សំដៅលើបុគ្គលដែលជាប់សាច់ឈាមពាក់ព័ន្ធ ការរៀបការ ឬការរួមគ្នាដែលរស់នៅជាមួយគ្នា នោះបុគ្គលដែលជាប់ទាក់ទងប្រភេទទាំងអស់នេះ ត្រូវបានចាត់ទុកជាសមាជិកនៃគ្រួសារមួយ។ ព័ត៌មានដែលគាំទ្រការដាក់បញ្ចូលសមាជិកគ្រួសារនឹងត្រូវបានស្នើសុំនៅពេលដែលបំពេញពាក្យសុំជំនួយហិរញ្ញវត្ថុ។

សម្រាប់ជំនួយ សូមទាក់ទងទៅផ្នែកពិគ្រោះប្រឹក្សាអំពីហិរញ្ញវត្ថុនៃ Fred Hutchinson Cancer Center ដែលបានដាក់សម្គាល់នៅលើពាក្យសុំជំនួយហិរញ្ញវត្ថុ ឬសេចក្តីសង្ខេបជាភាសាសាមញ្ញ។

គ្រួសារ ទំហំ	ចន្លោះនៃប្រាក់ចំណូលសរុប					
	តារាង FPL ប្រចាំខែ			តារាង FPL ប្រចាំឆ្នាំ		
	0 – 300%	301 – 350%	351 – 400%	0 – 300%	301 – 350%	351 – 400%
1	\$3,990	\$3,991 - \$4,655	\$4,656 - \$5,320	\$47,880	\$47,881 - \$55,860	\$55,861 - \$63,840
2	\$5,410	\$5,411 - \$6,312	\$6,313 - \$7,213	\$64,920	\$64,921 - \$75,740	\$75,741 - \$86,560
3	\$6,830	\$6,831 - \$7,968	\$7,969 - \$9,107	\$81,960	\$81,961 - \$95,620	\$95,621 - \$109,280
4	\$8,250	\$8,251 - \$9,625	\$9,626 - \$11,000	\$99,000	\$99,001 - \$115,500	\$115,501 - \$132,000
5	\$9,670	\$9,670 - \$11,282	\$11,283 - \$12,893	\$116,040	\$116,041 - \$135,380	\$135,381 - \$154,720
6	\$11,090	\$11,091 - \$12,938	\$12,939 - \$14,787	\$133,080	\$133,081 - \$155,260	\$155,261 - \$177,440
7	\$12,510	\$12,511 - \$14,595	\$14,596 - \$16,680	\$150,120	\$150,121 - \$175,140	\$175,141 - \$200,160
8	\$13,930	\$13,931 - \$16,252	\$16,253 - \$18,573	\$167,160	\$167,161 - \$195,020	\$195,021 - \$222,160
9	\$15,350	\$15,351 - \$17,908	\$17,909 - \$20,467	\$184,200	\$184,201 - \$214,900	\$214,901 - \$245,600
10	\$16,770	\$16,771 - \$19,565	\$19,566 - \$22,360	\$201,240	\$201,241 - \$234,780	\$234,781 - \$268,320

ចូលជាធរមាន: 2/1/2026